

របៀបបើកដំណើរការប័ណ្ណ Debit Card/CSS Card តាមម៉ាស៊ីនអេធីអឹម

Card “Debit Card/CSS Card” Activation

របៀបបើកដំណើរការប័ណ្ណ Debit Card/CSS Card តាមម៉ាស៊ីនអេធីអឹម

ជំហាន	ការអនុវត្ត
១	បញ្ចូលប័ណ្ណទៅក្នុងម៉ាស៊ីនអេធីអឹម
២	ជ្រើសរើសភាសា “អង់គ្លេស, ខ្មែរ, ចិន”
៣	ជ្រើសរើស “បើកដំណើរការប័ណ្ណថ្មី”
៤	បញ្ចូលលេខកូដ (OTP) ដែលបានផ្ញើទៅទូរសព្ទដៃ របស់លោកអ្នក
៥	ជ្រើសរើសពាក្យ “ចុច ប្រសិនបើត្រឹមត្រូវ”
៦	បញ្ចូលលេខសំងាត់ថ្មី ៦ខ្ទង់
៧	បញ្ចូលលេខសំងាត់ ៦ខ្ទង់ ម្តងទៀត ដើម្បីបញ្ជាក់
៨	សូមអបអរសាទរ! ប័ណ្ណរបស់លោកអ្នកត្រូវបានបើកដំណើរការដោយជោគជ័យ

How to perform Debit Card/CSS Card activation via ATM

Step	Description
1	Insert Card “Debit Card/CSS Card” into ATM
2	Select Language “English / Khmer / Chinese”
3	Select “New Activation Card”
4	Enter OTP Number that sent to your mobile phone number
5	Select “Press if Correct”
6	Enter Your New PIN 6 digits
7	Re-enter Your New PIN 6 digits to confirm
8	Congratulation! Your card is activated successfully